

វាសនារក្រក់នៃជនផ្តាច់ការ



សាជាម ហ៊ីសេន

កើត៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៣៧

ស្លាប់៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦

អាយុ៖ ៦៩ ឆ្នាំ

ស្លាប់៖ ព្យួរការ

ប្រទេស៖ អារ៉ាក់



កើតចេញពីត្រកូលអ្នកក្រ ពេលកើតបាន ៦ ខែ ឪពុករបស់គាត់ត្រូវបាត់ខ្លួន ហើយមិនដែលបានស្គាល់ ឪពុករបស់គាត់ទេ។ គាត់ជាកុលសម្ព័ន្ធ ស៊ីនី នៅក្នុងប្រទេសអារ៉ាក់។ គាត់បានដណ្តើមអំណាចពីមេ ដឹកនាំមុន។ មេដឹកនាំមុន គឺជាបងប្អូនជីដូនមួយរបស់គាត់។ សាជាមបានធ្វើជាប្រធានាធិបតីនៃប្រទេស អារ៉ាក់ ពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៧៩-២០០៣។ ឆ្នាំ១៩៨០-១៩៨៨ សង្គ្រាម អារ៉ាក់ អារ៉ង់ បាន កើតមាន ទាំងសងខាងមានការខូចខាតនិងទទួលរងគ្រោះ។ ខាងអារ៉ង់ចំណាចជីវិតទាហ៊ាន ពី៣២ម៉ឺន- ៧២ម៉ឺនកន្លះ អស់ជីវិតជនស៊ីវិលទាំងសងខាង១០ម៉ឺននាក់ ហើយសេដ្ឋកិច្ចទាំងសងខាងខាតទឹកប្រាក់ \$៥០០លាន ដុល្លារ។ នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩០ សាជាមបានឈ្លានពានប្រទេសគុយវ៉ែត ព្រោះ សាជាមបានសំអាងថាគុយវ៉ែតជាអតីតខេត្តរបស់ អារ៉ាក់។ ដោយបានឃើញសាជាម មានមហិច្ឆតា ចង់ បង្កើតអាវុធ បរិមាណ ហើយ យុបយិតជាមួយនិងក្រុម ភេរវកម្មផង បូករួមនឹងសេដ្ឋកិច្ចចុះ UN បាន អនុញ្ញាតអោយសាជាមដោះដូរ ឬ លក់ប្រេង ប្តូរនិងកម្មវិធីផ្តល់ម្ហូបអាហារវិញក្នុងឆ្នាំ១៩៩២។ សាជាម បានលាងលុយកខ្វក់។ ការគ្រប់គ្រងប្រទេស មានតែបក្សពួក និង គ្រួសារ ហើយនិង បុគ្គលនៅក្នុង គណបក្សរបស់គាត់។ កូនប្រុសទី១របស់លោក មានចរិតឃោឃៅណាស់ វាឈ្មោះឌុដេ ហ៊ីសេន ធ្វើ បាបគេបាបឯងតាមតែចិត្ត ជួនកាលចាប់ស្រី ឬ កូនប្រពន្ធកេរលោភហើយបានគំរាមគំហែងដាក់គុក ឬ សម្លាប់ហើយប្រព័ន្ធតុលាការមិនហ៊ាន អារកាត់ឡើយ។ នៅឆ្នាំ១៩៩៦ ឌុដេ ត្រូវគេប៉ុនប៉ងលបបាញ់ សម្លាប់ តែមិនស្លាប់ តែរបួសដងខ្លួនកំរើកមិនបាន នៅពេលវាកំពុងជិះឡាន Porsche ហើយបានឆ្លង កាត់ការវះកាត់ជាពីរបីលើក។ ក្រោយមកឌុដេបានកាន់ដំណែងជាប្រធានគណកម្មា អូឡាំពិក នៅពេល

ដែលក៏ឡាករ មិនបានទទួលជ័យជំនះ ខ្មែរបានធ្វើបាបក៏ឡាករ ជារឿយៗ ថែមទាំងដាក់គុក ហើយជេរ ប្រមាថ ក៏ឡាករទាំងនោះ ថាជាសត្វឆ្កែ, ស្វា ទៀតផង។ល។ កូនទីពីរបស់សាដាមឈ្មោះ គូសាយ ហ៊ី សេន មិនដូចខ្មែរទេ គូសាយ មិនខ្លះខ្មាយដូចខ្មែរ ហើយមិនសូវសំព្រែង អ្នកអាងទេ។ ប៉ុន្តែ ចិត្តគូ សាយក៏សាហាវដែរ គេបានសម្លាប់ អ្នកប្រឆាំង និងក្រុមបះបោរ ស៊ីអេ នៅអំឡុងឆ្នាំ១៩៩១។នៅពេល អាមេរិកឈ្លានពាន កូនប្រុសសាដាមទាំងពីរនាក់នេះ ត្រូវបានបាញ់សម្លាប់ដោយទាហ៊ានអាមេរិក។សា ដាមត្រូវបានទម្លាក់ចេញពីអំណាចក្នុងចន្លោះឆ្នាំ២០០៣ ដោយការលុកលុយ ពីអាមេរិក និងក្រុមសម្ព័ន្ធ មិត្តរបស់អាមេរិក ដែលមានអាមេរិកជាអ្នកនាំមុខ។ គាត់ត្រូវបានចាប់ខ្លួននៅជិត ភូមិកំណើតរបស់គាត់ ធីត្រិត (Tikrit)ហើយត្រូវបានដាក់គុក នៅ Camp Cropper ហើយត្រូវបានកាត់ទោស ដោយព្យួរករ នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០០៦។ ទោសរបស់គាត់ជាច្រើន តាំងពីកាន់អំណាចមក សាដាម បានបាញ់ផ្សែងពុល ឬ ជាតិពុលទៅលើជនជាតិភាគតិច ជាច្រើនលើកជាច្រើនសារ ដោយមានចំនួន អ្នកស្លាប់ ១៨ម៉ឺន នាក់។ ក្នុងអំឡុងពេលដែលគាត់កាន់អំណាច មានគណបក្សតែមួយ គឺ គណបក្សបា ធិ។ គណបក្សរបស់គាត់ តែងតែឈ្នះឆ្នោតជានិច្ចរាល់ពេលដែល មានការបោះឆ្នោតម្តងៗ។ ក្រោយមក នៅពេលដែលកងទ័ពអាមេរិក យកជ័យជំនះបាន អាមេរិក បានហាមឃាត់ ឬ ដកសិទ្ធិ មិនអោយ គណ បក្សបាធិ បន្តរទៅទៀតឡើយ។ លោកសាដាម នៅជាប់ឃុំឃាំងហើយតុលាការ នៃរបបថ្មីដោយ មាន អាមេរិកជ្រុំជ្រែងនោះ បានបន្តការកាត់ទោសគាត់ រហូតរកឃើញភស្តុតាងជាច្រើនករណី ទោសរបស់ គាត់ត្រូវប្រហារជីវិត ដោយព្យួរករ។ លុយសាដាម រាប់ពាន់លានកោត ដុល្លារ ត្រូវបានតម្កល់ទុក ហើយ ប្រគល់ត្រឡប់មករដ្ឋាភិបាលថ្មីវិញ។



ម៉ាមូរ កាដាហ្វី

កើត៖ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៤២
ស្លាប់៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១
អាយុ៖ ៦៩
ស្លាប់៖ ដោយគេវាយ និង បាញ់សម្លាប់
ប្រទេស៖ លីប៊ីយ៉ា



គាត់ក៏ចេញពីត្រកូលកូនអ្នកក្រដែរ គាត់បានទាក់ទងនិង នយោបាយ ហើយបានចុះឈ្មោះ ចូលទៅរៀននៅសាលាយោធាមួយ រួចបានក្រុមបដិវត្តនៅក្នុងជួរកងទ័ព រួចបានដណ្តើម អំណាចពី ស្តេច អីជ្រីស ដោយកម្លាំងរដ្ឋប្រហារ មិនបង្ហូរឈាមមួយ។ គាត់បានរំលាយចោល របបស្តេច រួចប្រកាសសាធារណៈរដ្ឋអាណាចលីប៊ី ក្នុងឆ្នាំ១៩៦៩-១៩៧៧ ក្រោយមក បានប្តូរមក អាណាចលីប៊ី ចាម៉ាហ៊ីរីយ៉ា ពីឆ្នាំ១៩៧៧-២០១១។ ប្រទេសលីប៊ីក្រោមការដឹកនាំ កាដាហ្វី ត្រូវ បានគេថ្កោលទោស ជុំទិសដោយ បានចិញ្ចឹមពួកភេរវកម្ម ដាក់គ្រាប់ផ្ទុះ នៅក្នុងយន្តហោះ ដែន អែម ហ្វ្លែ ១០៣នៅទីក្រុង ឡាកយើប៊ី ស្តុតឡែន។ កាលនោះប៉ូលីសសង្កេតការសម្ងាត់ របស់ស្តុតឡែន បានរកភស្តុតាងឃើញ ដោយមានជនជាតិ លីប៊ី ពីរនាក់ជាប់ទាក់ទងនិងការ ធ្វើអោយផ្ទុះយន្តហោះនោះ។ នៅឆ្នាំ១៩៩១ គេទាមទារ អោយលោក កាដាហ្វី បញ្ជូនជនទាំង ពីរនាក់នោះមកកាត់ទោស តែកាដាហ្វីជំទាស់។ ១៩៩២ អង្គារសហប្រជាជាតិនឹង អង្គារមួយ ចំនួន បានលើកដៃដាក់គំនាបសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសលីប៊ី បានធ្វើអោយប្រទេសនេះ ខាតទឹកប្រាក់\$៩០០លាន។ លើសពីនេះទៅទៀត កាដាហ្វីទទួល សងជម្ងឺចិត្តទៅ ក្រុម គ្រួសារ អ្នកដែលបានស្លាប់ទាំងអស់នោះ។ តាំងពីមានសង្គ្រាមនៅប្រទេស អាហ្គាក់ មក កាដា ហ្វី បានផ្លាស់ប្តូរចិត្ត ដោយបានបន្តន់ចិត្តថា មិនផលិត អ៊ុយរ៉ានីញ៉ូម ទៀតទេ។ ប្រទេសខាង លិចក៏អបអរ ហើយក៏បានដកសម្ពាធសេដ្ឋកិច្ចចេញ។ ប៉ុន្តែបញ្ហាសង្គម ហើយអ្នកអត់ការងារ ធ្វើក៏កើន កាន់តែច្រើន ដោយក្នុងរបបរបស់គាត់ ប្រកាន់ បក្សពួក និង គ្រួសារនិយម ពីមួយថ្ងៃ ទៅមួយថ្ងៃ បញ្ហាក៏កាន់តែស្មុគស្មាញឡើងៗ។ ទន្ទឹមនឹងបញ្ហាក្នុងប្រទេស ចៃដន្យអី នៅ ប្រទេសជិតខាង គឺប្រទេស ទុយនេស៊ី មានការរើបំរះ និងបះបោរ បានញ៉ាំងអោយពលរដ្ឋ នៅ ក្នុងប្រទេសរបស់គាត់ ចាប់ផ្តើម ងើបឡើង និង រើបំរះដែរ។ ក្នុងដើមឆ្នាំ២០១១សង្គ្រាមស៊ីវិល

ក៏ ចាប់ផ្ដើម ក្នុងពេលជាមួយគ្នា ខាងក្រុមបះបោរក៏ចាប់ ផ្ដើមបង្កើតចលនា ដើម្បីប្រឆាំង លោក កាដាហ្វី។ ក្រុមចលនាបង្កើតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១១ គេហៅថា Arab Spring។ ពួកប្រឆាំង កាដាហ្វី គណកម្មាការ ក្រុមប្រឹក្សាជាតិដើម្បីផ្លាស់ប្តូរ National Transitional Council ដើម្បីគ្រប់គ្រងលើដីរំដោះ។ មានការសម្លាប់ជាច្រើនដោយរបបលោក កាដាហ្វី។ ដោយមិនចង់ឃើញការសម្លាប់រង្គាល បក្សសម្ព័ន្ធ ដឹកនាំដោយ ណាតូ NATO បានធ្វើអន្តរាគមន៍នៅថ្ងៃទី ២១ ខែ មិនា ដើម្បីបង្ការមិនអោយក្រុម លោកកាដាហ្វី បន្តសម្លាប់មនុស្សតទៅទៀត។ ក្នុងពេលជាមួយគ្នានោះ តុលាការអន្តរជាតិ ICC បានចេញដីការចាប់ខ្លួនលោកនិង បរិវារ របស់គាត់ទាំងអស់ នៅថ្ងៃទី ២៧ ខែមិថុនា។ លោក កាដាហ្វីបានធ្លាក់ចេញពីដំណែង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១។ គាត់បានភៀសសឹកបួគេចខ្លួនចេញពីទីក្រុង ទ្រីពប៉ូលី បន្ត ទៅស្រុកភូមិកំណើតរបស់គាត់ ស៊ីត Sirte។ ទឹកដីស៊ីតនេះហើយដែលគាត់ បានហៅថាជា រដ្ឋានីថ្មីនៃប្រទេសលីប៊ីយ៉ា ហើយបន្តរាយជាមួយពួកចលនាអស់រយៈពេលពីរថ្ងៃ រហូតអស់ ជីវិត។



ហ្ស៊ីន អែល អាមីឌីន មិន អាស៊ី
 កើត៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៣៦
 អាយុ៖ ៧៦ ឆ្នាំ នៅរស់
 ទោស៖ ជាប់គុក ៣៥ ឆ្នាំ ជាមួយនិង ភិរយា
 ប្រទេស៖ ទុយនេស៊ី



ប្រទេសទុយនេស៊ី មានប្រជាជនប្រម៉ាន ១១លាននាក់ គាត់បានអំណាចដោយការធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាមពី ប្រធានាធិបតីមុន ឈ្មោះ ហាប៊ីប បូគីបា Habib Bourguiba។ លោកមិនបានបញ្ចប់មធ្យមសិក្សាផង លោកធ្លាប់បានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេស ប៉ូឡូញ អស់រយៈពេល៤ឆ្នាំ។ ក្រោយមកធ្វើជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ១៩៨៦ រួចធ្វើជា នាយករដ្ឋមន្ត្រី ក្រោមការដឹកនាំប្រធានាធិបតី ហាប៊ីប ក្នុងខែតុលាឆ្នាំ១៩៨៧។ មិន អាស៊ី បានអោយគ្រូពេទ្យ ពិនិត្យលោក ហាប៊ីប ហើយធ្វើរបាយការណ៍ដោយយកលេស ឬ ចោតថា លោកប្រធានាធិបតី ហាប៊ីប ខ្វះសមត្ថភាពដឹកនាំប្រទេស។ ក្នុងឆ្នាំដដែលថ្ងៃទី៧ ខែវិច្ឆិកា លោកបានឡើកាន់អំណាចជាប្រធានាធិបតី។ ក្រោមការដឹកនាំរបស់ មិន អាស៊ី ដំបូង សេដ្ឋ

កិច្ចនៅមានភាពនឹងនៅឡើយ។ ការរស់នៅនិងបញ្ចេញមតិ ហើយសេរីភាពក៏មានកំរិត រាល់
ពេលតិះទៀនរបស់អ្នកប្រឆាំង ត្រូវទទួលវិន័យមិនសមរម្យ ថែមទាំងជាប់គុក និងបាត់ខ្លួន។
ក្រុមអ្នកតែងតែទទួលការគំរាមគំហែង អ្នកផ្សេងក្រៅពីសកម្មជននៃបក្ស មិនបានអនុញ្ញាតអោយ
មានការងារត្រឹមត្រូវ ភាពអយុត្តិធម៌ក្នុងសង្គម កាន់តែមានច្រើន ដូចជាការជិះជាន់ ប្រើហ៊ី
ង្សារទៅលើពលរដ្ឋ មិនបានគោរពសិទ្ធិមនុស្ស ប្រឌិតភុស្តតាងឬកំហុសក្លែងក្លាយ ការវិនិច្ឆ័យ
ទោសគ្មានភាពយុត្តិធម៌ និងការដាក់ទណ្ឌកម្មជ័យង័យឃ្នងសាហាវព្រៃផ្សៃ។ រហូតដល់ឆ្នាំ
២០១០ ក្រុមបះបោរ បានចាប់ផ្តើមប្រឆាំងរបស់លោក បិន អាស៊ី កាន់តែខ្លាំងឡើង
ដោយសារ ខ្វះការងារ, ពុករលួយ, បក្សពួក និង គ្រួសារនិយម, របស់របរប្រចាំថ្ងៃកាន់តែឡើង
ថ្លៃ និង ភាពក្រីក្រ ក្នុងសង្គមកាន់តែយ៉ាប់។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ នៅទីក្រុង ស៊ីឌី ប៊ិ
ហ្សឺដ ខាងលិចនៃ ភាគកណ្តាលប្រទេស មានបុរសម្នាក់អាយុ២៦ ដែលជាអ្នកលក់ឥវ៉ាន់បន្លែ
ផ្លែឈើ តាមផ្លូវត្រូវបានប៉ូលីសរឹបអូសយក ឥវ៉ាន់ទាំងអស់ ហើយក៏មិនដឹងធ្វើម៉េច ក៏ដុតខ្លួន
ឯងរហូតដល់ស្លាប់ជីវិត។ ថ្ងៃទី៤ ខែមករា មានហ្វូងមនុស្ស ជាង៥០០០នាក់ បានមករួមទុក្ខ
ជាមួយសពបុរសម្នាក់នោះ ហើយសពនោះក៏ក្លាយជាសញ្ញា ឬ គំរូ សំរាប់រំដោះសង្គម។ ការរើ
បះបោរ ក៏ចាប់ផ្តើមកើតឡើង ហើយក៏កាន់តែច្រើនឡើង ដោយក្រុមបាតុករ បាន ស្រែក
ដោយថា៖ សេរីភាព, ការងារ, ភាពថ្លៃថ្នូរ។ ការទាមទារបានព្រន្លី ហើយមានការគាំទ្រ ពី
សំណាក់ពលរដ្ឋទាំងអស់ ទូទាំងប្រទេស ចរន្តនយោបាយក្នុងប្រទេស បានធ្វើលោក បិន អា
ស៊ីនៅមិនសុខ ហើយមិនអាចធ្វើ វិសោធនកម្មទាន់ពេល ដោយសន្យាបាតុករអំពីការកែតម្រង់
របបរបស់គាត់ តែការនិយាយលួងទៅហ្វូងបាតុករ មិនបានស្ងប់ទេ រីឯខាងបក្សប្រឆាំង ក៏បាន
ដកខ្លួនចេញ ធ្វើអោយមតិសង្គម និង អន្តរជាតិ មិនទុកចិត្ត ពេលនោះប៉ូលីស លោក បិន អា
ស៊ី បានបាញ់ឬសម្លាប់បាតុករអស់៧៨នាក់និង រហូស៩៤នាក់ បានញ៉ាំងបាតុកម្ម រិតតែខ្លាំងទ្វេ
ដង។ លោក បិន អាស៊ី និរទេសខ្លួនដោយលួចហោះចេញទៅក្រៅប្រទេស។ មុនដំបូងយន្ត
ហោះផ្ទាល់របស់លោក បានហោះតម្រង់ទៅប្រទេស បារាំង តែប្រទេសបារាំងមិនអនុញ្ញាតអោយ
ចុះ រួចយន្តក៏បន្តហោះទៅប្រទេស សាឌីត អាហាប់។ នៅក្នុងប្រទេសទុយនេស៊ី គេកំពុង
រៀបចំកាត់ទោស លោក បិន អាស៊ី និង ប្រពន្ធ ឈ្មោះ លេឡា បិន អាស៊ី ដោយអវត្តមានទាំង
ពីរអ្នក។ ទោសដែលចោតមកលើលោក គឺ ការមានទំនាក់ទំនងក្នុងអាជីពដែលលោកនិង
ប្រពន្ធបានធ្វើក្នុងរយៈពេល២៣ឆ្នាំ កាលដែលលោកកាន់អំណាច។ នៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ

២០១១ ទាំងពីរនាក់ត្រូវបានតុលាការសំរេចកាត់ទោសម្នាក់ៗ ៣៥ឆ្នាំ។ ក្រោយមកគេបានទៅ គ្រប់ៗ សំណាក់របស់លោក គេបានរកឃើញទ្រព្យសម្បត្តិ និង មាសពេជ្យជាច្រើននៅក្នុង សំណាក់ប្រធានាធិបតី ប៊ិន អាឡី។ ក្នុងការជាប់ទាក់ទងនឹងទោស តុលាការបានពិន័យ ទឹក ប្រាក់៥០លាន អឺរូ Euro។ គេបានតាមដានហើយនិងរាយ ការណ៍ថា ប្រពន្ធ គាត់បានលួច ឬ បង្វែរមាសទម្ងន់ ១.៥តោន ដែលមានតម្លៃ \$៦៥លាន ដុល្លារ ចេញពីធនាគាររដ្ឋ។ ក្រោយមក គេបានរាយការណ៍ថា ចំនួនសមាជិកក្រុមគ្រួសារ របស់ជនជាប់ចោតទាំងពីរ ទាំងអស់៣៣ នាក់ត្រូវបាន ចាប់ខ្លួនជាបន្តបន្ទាប់។ ការវិនិច្ឆ័យទោសត្រូវបានកើតមានភ្លាមនៅពេលដែល លោកទៅដល់ប្រទេស សាវឌី អាហាប់។ របបថ្មីនៃប្រទេសទុយនេស៊ី បានធ្វើបត្យាប័ន ទៅ ប្រទេស សាវឌីអាហាប់ តែប្រទេស សាវឌី អាហាប់ មិនបានបញ្ជូនជនជាប់ចោតទាំងពីរអ្នកនេះ មកវិញទេ។ ដំណឹងប្រព័ន្ធមានចុងក្រោយ គេឮថាលោក ប៊ិន អាឡី ត្រូវរងគ្រោះនិងជម្ងឺដាច់ សរសៃឈាមក្នុងខួរក្បាល ហើយកំពុងព្យាបាលក្នុងមន្ទីរពេទ្យ នៅប្រទេស សាវឌី អាហាប់។



ហួសនី មូបារ៉ាក់
 កើត៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩២៨
 អាយុ៖ ៨៤ ឆ្នាំ នៅរស
 ទោស៖ ដែលមានចេតនា សម្លាប់បាតករ
 ប្រទេស៖ អ៊ីរ៉ង់



លោក ហួសនី មូបារ៉ាក់ ត្រូវបានតែងតាំងជា អនុប្រធានាធិបតីនៃប្រទេស អ៊ីរ៉ង់ ក្នុងឆ្នាំ ១៩៧៥។ ក្នុងឆ្នាំ១៩៨១ ឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីមានការធ្វើឃាតទៅលើ លោក អាន់វ៉ា សាដាត។ ក្នុងអំឡុងពេលកាន់អំណាច គាត់ជាអ្នកដឹកនាំដ៏យូរជាងគេ បន្ទាប់ពី ដឹកនាំមុនៗ។ ប្រធានាធិបតី អាន់វ៉ា សាដាត បានប្រគល់មុខដំណែងគាត់ ជាមេបញ្ជាការកង ទ័ពដើងអាកាស ក្នុងចន្លោះឆ្នាំ១៩៧២-១៩៧៥។ ក្នុងឆ្នាំ២០១១ ក្នុងពេលដែលមានការរើបៈ បោរ អស់រយៈពេល១៨ថ្ងៃ គាត់ត្រូវបានក្រុមបាតុករទាមទារអោយចុះចេញពីតំណែងដោយ ក្រុមបដិវត្ត អ៊ីរ៉ង់។ លោកបានកាន់ដំណែងក្បែរ៣០ឆ្នាំ ដែរ។ អនុប្រធានាធិបតីបានប្រកាស អោយដឹងថា លោក ហួសនី ព្រមលាលែង ពីតំណែងហើយផ្ទេរ អំណាចទៅក្រុមប្រឹក្សាជាន់

ខ្ពស់នៃកងទ័ពជាតិ Supreme Council of the Armed Forces ។ ថ្ងៃទី១៣ ខែមេសាសុភាពារបុរស បាន បញ្ជាអោយយាត់ខ្លួន លោក ហួសនី និង កូនប្រុសលោកទាំងពីរ អស់១៥ថ្ងៃ ដើម្បីសួរ អំពី អំពើ ពុករលួយ និង ការប្រើអំណាចហួសកំរិត Abuse of power។ ក្រោយមកគេត្រូវបាន បង្គាប់ អោយគាត់បង្ហាញខ្លួនដោយតុលាការចោតប្រកាន់លោក ទៅនិងបទ មិនយកចិត្ត ទុកដាក់ ទៅលើការបញ្ចប់ បទបាញ់សម្លាប់ទៅលើហ្វូងបាតុករ នៅពេលដែលមានការរើបំរះ ប្រឆាំងនិងលោក នៅថាវៀ ស្វែរ។ ហើយបូកផ្សំនិងការចោតប្រកាន់ទៅលើការធ្វើឃាត អតីត ប្រធានាធិបតី អាន់វ៉ា សាដាត។ នៅថ្ងៃទី២ ខែមិថុនា តុលាការអ៊ីជីប បានសំរេច ដាក់ទោស លោក អោយជាប់គុកមួយជីវិត។ ដំណាលពេលដែលលោក ត្រូវបង្ហាញខ្លួន នៅសាលាក្តី លោកទទួលរងគ្រោះ និងជម្ងឺ ជាប្រចាំ។ ខែកុម្ភៈ ព័ត៌មានរាយការណ៍ថា លោកមានទ្រព្យ សម្បត្តិផ្ទាល់ខ្លួនក្នុងចំនួនទឹកប្រាក់ ពី\$៤០-៧០ពាន់លាន ដុល្លារ ដែលជាប់ទាក់ទងទៅក្នុងកិច្ច សន្យា នៅពេលដែលលោក បានបំរើកងទ័ពអាកាស។ ប្រភពកាសែតផ្សេងទៀតបានរាយការ ថា គាត់មានលុយដល់ទៅ \$៧០ពាន់លាន ដុល្លារនោះគឺបានមកពីអំពើពុករលួយ។ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១១ ប្រទេសស្វីស បានប្រកាស រឹបយកឬ បិទសិទ្ធិ មិនអោយ លោក ហួ សនី និងក្រុមគ្រួសារ មានសិទ្ធិ ដកលុយ ទាំងអស់នោះឡើយ។ សព្វថ្ងៃលោក កំពុងត្រូវបាន ជាប់ឃុំឃាំងទាំងឈ្មោះ និង ឡើងសាលាក្តីទាំងឈ្មោះ។ កូនរបស់លោក ឈ្មោះ កាមាល់ ក៏ត្រូវបាន ចាប់ដែរ អ្នកខ្លះនិយាយថាកាមាល់នេះហើយ ដែលធ្វើអោយចង្រៃ ដល់ឪពុកខ្លួន ដោយបាន យកដំណែង ជាទីប្រឹក្សាផ្ទាល់ របស់លោក ហួសនី។ មិនដឹងជាកាមាល់ ផ្តិតជៀករបៀបម៉េច បានជា នាំគ្រោះមកឪពុក នេះជាសម្តីរបស់កូនគាត់ម្នាក់ទៀត។ រូបកាមាល់ឈរនៅជិតគាត់ ខាងក្រោម។



កូនប្រុសទី១៖ Gamal Mubarak
 កូនប្រុសទី២៖ Alaa Mubarak និង ភិរយា
 កូនទាំងពីរនេះ មានមហិច្ឆតា ចង់កាន់អំណាច រៀងៗខ្លួនទៅថ្ងៃមុខ។ តែត្រូវបានបញ្ចប់ដោយ បាតុកម្ម។



លោក លេងឌូណា សាឡេ:

កើត៖ ថ្ងៃទី ២១ ខែមិនា ឆ្នាំ១៩៤២

អាយុ៖ ៧០ ឆ្នាំ

លាលែងពីអំណាចនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១២

ប្រទេស៖ យេម៉ិន


លោក សាឡេ៖ គឺជាអ្នកនយោបាយ ហើយបានធ្វើជាប្រធានាធិបតី នៃប្រទេស យេម៉ិន ពីឆ្នាំ ១៩៩០-២០១២។ មុនប្រទេសយេម៉ិន ចែកចេញជាពីរ យេម៉ិនខាងជើង និង យេម៉ិនខាងត្បូង។ កាលពីមុនលោកគឺជាអតីតប្រធានាធិបតីនៃ ប្រទេសយេម៉ិនខាងជើង ពីឆ្នាំ១៩៩៧៨-១៩៩០ រហូតឈានដល់ការបង្រួបបង្រួមប្រទេសទាំងពីរ នៅឆ្នាំ១៩៩០។ បន្ទាប់ពីកាន់អំណាចអស់ រយៈពេល៣៣ឆ្នាំមក លោកក៏បានយល់ព្រម ស៊ីញ៉េឬ ចុះហត្ថលេខា សហប្រតិបត្តិការក្រុម ប្រឹក្សាឈ្នងសមុទ្រ ខែវិច្ឆិកា ឆ្នាំ២០១១ បើកផ្លូវអោយអនុប្រធានាធិបតីរបស់គាត់ ទទួល ដំណែងជំនួស រហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១២។ នៅពេលនោះ អនុប្រធានាធិបតី ត្រូវ បានទទួលដំណែងជាប្រធានាធិបតី។ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១២ សមាជិកសភាបាន ចេញច្បាប់ ឬ អនុម័តច្បាប់ យល់ព្រមប្រគល់ អភ័យឯកសិទ្ធិដោយ មិនយកមកកាត់ទោស ដោយ ការមានជម្ងឺ ក្រោយមកលោកបានចាកចេញទៅព្យាបាលរោគនៅអមេរិក។ លោកសា ឡេបានលាលែងចេញ ពីដំណែង ហើយបានប្រគល់ អំណាចទៅ អនុប្រធានរបស់លោក ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០១២។ នៅដើមឆ្នាំ ២០១១ ដោយសារតែ ការធ្វើបាតុកម្ម កើតមានឡើង នៅប្រទេសទុយនេស៊ី ពួកក្រុមប្រឆាំង ប៉ុនប៉ង ព្យាយាម ចង់ធ្វើដូចគ្នាក្នុងប្រទេសយេម៉ិនដែ រ។ ក្រុមប្រឆាំងបាន ផ្ដួចផ្ដើម ដឹកនាំបាតុកម្ម ហើយមានការទាមទារ អោយ លោកសាឡេ៖ បញ្ចប់ ការគ្រប់គ្រង អំណាចបីទស្សវត្តរបស់គាត់ ពីព្រោះ ការខ្វះ កំណែទម្រង់ នៃលិទ្ធិប្រជាធិប តេយ្យ ហើយភាពពុករលួយបានរាលដាលពេញប្រទេស ព្រមទាំងខ្វះការគោរពសិទ្ធិមនុស្ស ពី សំណាក់គាត់ និង បក្សសម្ព័ន្ធ របស់គាត់។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១១ លោកសាឡេ៖បាន ពិបជួបប្រទះ មហាបាតុកម្ម មួយ ហើយបានប្រកាស ថាលោក និងមិន ស្វែងរកការជ្រើស រើសជាថ្មីទៀតទេ ប៉ុន្តែលោក នឹងបន្តកាន់អំណាចរហូតដល់ចប់អំណត្តិរបស់លោក។ ដោយ

ឆ្លើយតបទៅហ្នឹងការប្រើហឹង្សារបស់រដ្ឋាភិបាល ទៅលើ ហ្វូងបាតុកម្ម តំណាងរាស្ត្រ១១នាក់ របស់លោក សាឡេ៖ បានលាលែង នៅថ្ងៃទី ២៣ ខែកុម្ភៈ។ នៅដើម ខែ៣ ឆ្នាំ២០១១ លោក សាឡេ៖ បានកែទំរង់ រដ្ឋធម្មនុញ្ញ ដោយបំបែក អំណាចខាងនីតិប្រតិបត្តិ និង អំណាចនៃនីតិបញ្ញត្តិ។ ពួងបាតុកម្ម មិនសុខចិត្ត នៅថ្ងៃទី ១៨ ខែមិនា យ៉ាងហោចណាស់ មនុស្ស៥២នាក់ ត្រូវបានស្លាប់ និងរបួស ជាង២០០នាក់ ដោយសារកម្លាំង រដ្ឋាភិបាល នៅពេលដែលក្រុម បាតុកម្ម បានបាញ់ ទៅ សាកលវិទ្យាល័យ ទីក្រុង សានណា។ លោកសាឡេ៖បានអះអាងថា កងរក្សាសន្តិសុខ មិនបាននៅកន្លែងកើតហេតុទេ ហើយបានចោតថា ពលរដ្ឋនៅម្តុំនោះជាអ្នក សម្លាប់ហ្វូងបាតុករ។ លោកសាឡេ៖បានបណ្តេញចោលគណៈរដ្ឋមន្ត្រី គាត់ទាំងអស់នៅថ្ងៃទី ២០ខែមិនា ប៉ុន្តែបានប្រាប់ឬសូរទៅគណៈរដ្ឋមន្ត្រី ធ្វើការបណ្តោះអាសន្នទំរាំគាត់រៀបចំរដ្ឋាភិបាលថ្មី។ នៅថ្ងៃទី២២ខែមិនា លោកសាឡេ៖បានប្រមានថា បើមានការប៉ុនប៉ងទម្លាក់គាត់ សង្គ្រាមស៊ីវិលនឹងកើតឡើង។ ការលេងល្បែងនយោបាយ ហើយកុហកថានិងលាលែងចេញ ពីអំណាច ម្តងហើយម្តងទៀត បានញ៉ាំងអោយកើងមហារបាតុកម្មពេញប្រទេស លើកនេះ លោកបិះអស់ជីវិត ដោយសារមានគេបាញ់បេចូល សំណាក់ប្រធានាធិបតី ហើយបណ្តាលអោយស្លាប់អង្គរក្ស៤នាក់ ហើយលោកត្រូវរបួស។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១១ លោកសុខចិត្តផ្ទេរដំណែង ឬ អំណាចទៅ អោយអនុប្រធានរបស់គាត់ ជាចុងក្រោយ។ រួចធ្វើដំណើរទៅ ទីក្រុង ណ៍រ យ៉ក ដើម្បីព្យាបាលរោគ។ លោកបាន សន្យាថានឹងគាំទ្រការប្រឹងប្រែង របស់ អនុប្រធានាធិបតី របស់គាត់ ហើយស្តាប់សាងប្រទេស ដែលកំពុងតែ មានបញ្ហា ដោយហឹង្សា កន្លងមក។ បន្ទាប់ពី អស់អំណាចមក លោកបានបើកសារមន្ទីរ របស់លោក នៅទីក្រុងសានណា។ លោកសាឡេ៖ដឹងខ្លួនទាន់ កុំអីត្រូវគេខ្វែ ដូចជា កាដាហ្វី, បិស អាស៊ី និង ហ្វីសនី មូបារ៉ាក់ដែរចាត់។



បាស្យា អែល-អាសាឌ

កើត៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៥
អាយុ៖ ៤៧ឆ្នាំ
នៅរស់ តែមានសង្គ្រាមស៊ីវិល ដោយក្រុមបះបោរ
ទទួលដំណែង ពីឪពុក ពេលឪពុកស្លាប់
ប្រទេស៖ ស៊ីរី



លោក អាសាឌ និង ក្រុមគ្រួសារ របស់លោកជា កុលសម្ព័ន្ធ អាឡាវ៉ៃ ស្ថិតនៅក្នុងភូមិ កាដាហា Quardaha។ លោក អាសាឌបានទទួលដំណែង បន្តពីឪពុកលោក ដែលបានកាន់អំណាច អស់រយៈពេល៣០ឆ្នាំ ហើយ ចូលវ័យជរាឈឺស្លាប់។ ដោយឃើញការកាន់ដំណែង និង អំណាចតែបក្សពួកក្នុងគណបក្ស ហើយគ្រួសារនិយម នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១១ ដោយសារ កម្លាំងបះបោរជះ ចំហាយមកពីប្រទេសមួយចំនួនជុំវិញប្រទេសស៊ីរី ដូចជាប្រទេស អ៊ីរ៉ង់, លីប៊ីយ៉ា និង ទុយនេស៊ី ការធ្វើបាតុកម្មក៏បានកើតឡើង ហើយបានទាមទារ អោយលោក អាសាឌ ធ្វើការកែទម្រង់ និង កែលំអ សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ក្នុង ប្រទេសនេះ។ មានថ្ងៃមួយ ហ្វូងបាតុករ បានគ្រោងយកថ្ងៃទី៤-៥ខែ កុម្ភៈធ្វើជាថ្ងៃ “ចងកំហឹង” តែត្រូវបានបង្រាបយ៉ាងដូចគ្នាពីសំណាក់រដ្ឋាភិបាល។ តែហ្វូងបាតុកម្ម មិនបានរាថយ ឬ ឈប់ នៅថ្ងៃទី១៨-១៩ ខែមិនា បានប្រមូលផ្តុំកម្លាំងបាតុកម្មយ៉ាងធំ មិនដែលមានជាច្រើនទស្សវត្ត មកហើយ តែអដ្ឋាធរ បានប្រើអំពើហឹង្សាតបវិញយ៉ាងចាស់ដែរ។ នៅថ្ងៃទី១៨ ខែឧសភា ប្រធានាធិបតីរបស់អាមេរិក លោកអូបាម៉ា ស៊ីញ៉េ ដាក់គំនាបសេដ្ឋកិច្ចទៅលើលោក អាសាឌ ដោយរដ្ឋាភិបាលនៃប្រទេសស៊ីរីបានប្រើអំពើ ហឹង្សាទៅលើហ្វូង បាតុកម្មដែលគ្មានអាវុធ។ អាមេរិកបាន បិទ ការដកលុយចេញពីធនាគារ ក្នុងប្រទេសអាមេរិក ហើយអាមេរិក ក៏បានស្នើរ ទៅប្រទេសមួយចំនួនអោយធ្វើដូច្នោះដែរ។ នៅថ្ងៃទី២០ ខែមិថុនា លោក អាសាឌ បានធ្វើសេចក្តីថ្លែងការណ៍ ដោយឆ្លើយតបទៅហ្នឹងការទាមទារ ពីហ្វូងបាតុកម្ម លោកបានសន្យាថាហ្នឹង ដោះស្រាយ រឿងទាក់ទងទៅហ្នឹងចលនាបះបោរ ហើយនឹងធ្វើការកែទម្រង់ ប្រព័ន្ធបោះឆ្នោត និង ប្រគល់សិទ្ធិសេរីភាពថែមទៀត ហើយគាត់ក៏បានទទួលទៅជនភៀសខ្លួន ដែលជ្រកនៅ ក្នុងប្រទេស ទួរគី អោយចូលស្រុកវិញ ហើយអ្នកដែលមានទំនាក់ទំនងនឹងក្រុមប្រឆាំង ឬ ក្រុម

បះបោរ លោកមិនផ្ដន្ទាទោសទេ។ អស្ថេរភាពនៅក្នុងប្រទេសកាន់តែធ្ងន់ៗឡើង ការប្រើហិង្សា ទៅលើក្រុមបះបោរក៏កាន់តែមានទំហំធំ រហូតចុងខែមករា ឆ្នាំ២០១២ ប្រភពព័ត៌មានបានរាយ ការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើង ជាង ៥០០០ នាក់បូករួមនិងអ្នកសកម្មប្រយុទ្ធខាង ប្រឆាំង ដោយទង្វើរបស់រដ្ឋាភិបាលរបស់លោកអាសាឌ ហើយក្រុមប្រឆាំងនិងរដ្ឋាភិបាលក៏ បានស្លាប់ ជាង១១០០នាក់ដែរ។ខែដដែលលោក អាសាឌ បានថ្លែងសុន្ទរកថា ដោយបាន ចោទចំៗ ទៅប្រទេសមួយចំនួន បានលូកដៃចូលរៀងផ្ទៃក្នុងរបស់ស៊ីរី ហើយបានអះអាងថា យើងនឹងទទួលបានជ័យជំនះខាងមុខ រួចលោកបានបន្ទោសទៅសម្ព័ន្ធអារ៉ាប់ Arab League មិនមែនជាក្រុមសម្ព័ន្ធជាទៀតទេ។ប៉ុន្តែយើងមិនបិទទ្វារ យើងនៅតែបើកទ្វារសំរាប់ ទទួលការធ្វើដំណោះស្រាយជានិច្ច ដរាបណាបូរណភាពទឹកដីរបស់យើងមិនត្រូវឈ្លានពាន ដោយបរទេស។ ហើយខែមិនាខាងមុខនេះយើងហ្នឹងធ្វើការកែទម្រង់ រដ្ឋធម្មនុញ្ញ។ ពីមួយដង ទៅមួយដង លោកអាសាឌ មិនមានការបោះបង់ប្រៀមស៊ីរីវិល និង ចរន្តនយោបាយបានធ្វើអោយ មនុស្សក្នុងបក្ស និងក្នុងជួររាងទ័ព រត់ចេញ Defected ទៅចូលនឹងក្រុមប្រឆាំង ដែលសព្វ ថ្ងៃបង្កើតបានជា Free Syrian Army រហូតមកដល់ពេលនេះមានចំនួន ១០ម៉ឺន នាក់ហើយ។



នៅមានតទៀត..

ជាទីគោរព

ថង ណាមស៊ីប

សហរដ្ឋអាមេរិក៖ ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៣